



ផែនការធ្វើជាឪពុកម្តាយ

ព័ត៌មានសម្រាប់ឪពុកម្តាយពិចារណា ពេលរៀបចំផែនការធ្វើជាឪពុកម្តាយ

ការនៅបែកគ្នា អាចជារឿងឈឺចាប់សម្រាប់អ្នកទាំងឡាយដែលពាក់ព័ន្ធ ជាពិសេសសម្រាប់កូនៗ ។ ក្នុងពេលវេលាដ៏លំបាកនេះកូនៗត្រូវការការឧបត្ថម្ភគាំទ្រ សេចក្តីស្រឡាញ់ និងទំនាក់ទំនងជាមួយទាំងឪពុកម្តាយរបស់ពួកគេ និងមនុស្សសំខាន់ៗផ្សេងទៀត ដូចជាដីដូនដីតាជាដើម ។ ភាពច្បាស់លាស់សម្រាប់អនាគត ក៏សំខាន់ចាំបាច់សម្រាប់មនុស្សគ្រប់គ្នាផងដែរ ។

ប្រព័ន្ធច្បាប់គ្រួសារ ជម្រុញឪពុកម្តាយដែលកំពុងនៅបែកគ្នា ធ្វើការរៀបចំនានាសម្រាប់កូនៗ ដោយខ្លួនពួកគេ ដោយមិនចាំបាច់ឡើងតុលាការឡើយ ។ វិធីមួយដែលឪពុកម្តាយអាចធ្វើការរៀបចំនានាដែលពួកគេចង់ដាក់ឲ្យមានសម្រាប់បុត្រធីតារបស់ពួកគេនោះ គឺការរកសាងផែនការធ្វើជាឪពុកម្តាយ ។

អ្វីៗដែលល្អបំផុតសម្រាប់កូនរបស់អ្នក គឺជាអ្វីៗដែលសំខាន់បំផុតសម្រាប់អ្នកធ្វើការពិចារណា នៅពេលអ្នករៀបចំផែនការធ្វើជាឪពុកម្តាយ របស់អ្នក ។

តើផែនការធ្វើជាឪពុកម្តាយជាអ្វី?

ផែនការធ្វើជាឪពុកម្តាយ គឺជាកិច្ចព្រមព្រៀងដោយស្ម័គ្រចិត្ត ដែលមានវិសាលភាពទៅលើទំនួលខុសត្រូវប្រចាំថ្ងៃរបស់ឪពុកម្តាយនីមួយៗ ជាការគិតគូរនានាដែលអាចអនុវត្តបានអំពីជីវិតប្រចាំថ្ងៃរបស់កូន ព្រមទាំងវិធីដែលឪពុកម្តាយនឹងព្រមព្រៀងគ្នា និងប្រឹក្សាយោបល់លើបញ្ហាសំខាន់ៗរយៈពេលវែងនានា អំពីកូនរបស់ពួកគេ ។ វាអាចកែប្រែបានគ្រប់ពេល ទៅតាមការព្រមព្រៀងរបស់ឪពុកម្តាយ ។

តើនរណាខ្លះអាចកសាងផែនការធ្វើជាឪពុកម្តាយ ?

ដើម្បីឲ្យផែនការធ្វើជាឪពុកម្តាយ កូនណាមួយស្ថិតនៅក្រោមមាត្រាច្បាប់គ្រួសារ (Family Law Act) ឆ្នាំ 1975 ផែនការនោះត្រូវតែបានធ្វើឡើង និងបានចុះហត្ថលេខាដោយទាំងឪពុកម្តាយរបស់កូន ។ ប៉ុន្តែបុគ្គលដទៃទៀត ដូចជាដីដូនដីតា ឬឪពុកម្តាយចុងជាដើម អាចចូលរួមនៅក្នុងផែនការចិញ្ចឹមថែរក្សាកូននេះផងដែរ ។

ផែនការធ្វើជាឪពុកម្តាយ និងច្បាប់

ផែនការធ្វើជាឪពុកម្តាយ អាចមានទម្រង់ផ្សេងៗ ប៉ុន្តែដើម្បីឲ្យផែនការធ្វើជាឪពុកម្តាយ ដែលស្ថិតនៅក្រោមមាត្រាច្បាប់គ្រួសារឆ្នាំ 1975 គេត្រូវធ្វើវាជាលាយលក្ខណ៍អក្សរ ចុះកាលបរិច្ឆេទ និងចុះហត្ថលេខាដោយទាំងឪពុកម្តាយ ។ ផែនការនេះត្រូវធ្វើឡើងដោយគ្មានការគម្រាមកំហែង ហិង្សា ឬបង្ខិតបង្ខំឡើយ ។

ផែនការធ្វើជាឪពុកម្តាយ គឺមិនមានលក្ខណៈអនុវត្តតាមច្បាប់នោះទេ ហើយវាខុសពីដីកាបង្គាប់ឲ្យធ្វើជាឪពុកម្តាយ ដែលចេញដោយតុលាការ ។ ឪពុកម្តាយដែលកសាងផែនការធ្វើជាឪពុកម្តាយ អាចស្នើសុំឲ្យតុលាការចេញដីកាបង្គាប់ ស្របតាមលក្ខខណ្ឌនៃផែនការនោះបាន ។ នៅពេលដែលចេញជូនហើយ ដីកាទាំងនេះមានលក្ខណៈចងក្រងកាតព្វកិច្ចតាមច្បាប់ ពោលគឺពួកវាមានប្រសិទ្ធភាពអនុវត្តដូចគ្នានឹងដីកាបង្គាប់ឲ្យធ្វើជាឪពុកម្តាយ ផ្សេងៗទៀត ដែលចេញដោយតុលាការ ។

ប្រសិនបើនៅថ្ងៃក្រោយ ឪពុកម្តាយឡើងតុលាការ នោះតុលាការត្រូវពិចារណាលើលក្ខខណ្ឌនៃផែនការធ្វើជាឪពុកម្តាយ ថ្មីៗបំផុត នៅពេលចេញដីកាបង្គាប់ឲ្យធ្វើជាឪពុកម្តាយ ពាក់ព័ន្ធនឹងកូន នោះ ប្រសិនបើគេគិតថាធ្វើដូច្នោះអាចផ្តល់ផលប្រយោជន៍ល្អបំផុតសម្រាប់កូននោះ ។ តុលាការនឹងពិចារណាផងដែរ អំពីវិសាលភាពដែលទាំងឪពុក ម្តាយដែលបានអនុវត្តតាមកាតព្វកិច្ចរបស់ពួកគេ ពាក់ព័ន្ធនឹងកូន ដែលអាចរួមទាំងលក្ខខណ្ឌនៃផែនការធ្វើជាឪពុកម្តាយផងដែរ ។

ប្រសិនបើមានដីកាបង្គាប់របស់តុលាការចេញក្រោយថ្ងៃទី 01 ខែកក្កដា ឆ្នាំ 2006 ដែលកំណត់ការរៀបចំនានាក្នុងការធ្វើជាឪពុកម្តាយនោះ ឪពុកម្តាយអាចព្រមព្រៀងគ្នាផ្លាស់ប្តូរការរៀបចំទាំងនោះ តាមរយៈផែនការធ្វើជាឪពុកម្តាយ (តែលុះត្រាតែដីការរបស់តុលាការបង្គាប់ផ្សេងពីនោះ) ។

ប្រការនេះអាចមានភាពងាយស្រួលជាងចំពោះឪពុកម្តាយ ក្នុងការព្រមព្រៀងគ្នាលើការផ្លាស់ប្តូរនានា ដោយមិនចាំបាច់ឡើងតុលាការសារជាថ្មី ។

ប្រសិនបើផែនការធ្វើជាឪពុកម្តាយរបស់អ្នក មិនផ្លាស់ប្តូរដីកាបង្គាប់ឲ្យធ្វើជាឪពុកម្តាយ ដែលមានស្រាប់ នោះទេ អ្នកប្រហែលជានឹងមិនអាចអនុវត្តផ្នែកទាំងនោះនៃដីកាបង្គាប់ឲ្យធ្វើជាឪពុកម្តាយពីមុនរបស់អ្នក ដែល មានលក្ខណៈមិនស្របគ្នានឹងលក្ខខណ្ឌនៃផែនការធ្វើជាឪពុកម្តាយថ្មីរបស់អ្នកបានឡើយ ។

តើអ្វីខ្លះអាចត្រូវបានដាក់បញ្ចូលក្នុងផែនការធ្វើជាឪពុកម្តាយ ?

ផែនការរបស់អ្នកត្រូវមានលក្ខណៈស្របទៅតាមស្ថានភាពរបស់អ្នក ។ វាក្តីតែមានភាពសាមញ្ញ អាចអនុវត្តបាន និងមានភាពច្បាស់លាស់តាមដែលអាចធ្វើទៅបាន ។

ផែនការធ្វើជាឪពុកម្តាយ អាចដោះស្រាយរាល់កិច្ចការថែទាំ សុខុមាលភាព និងការវិវឌ្ឍរបស់កុមារ ។ ចំណុច នានាដែលអាចរួមបញ្ចូលទៅក្នុងផែនការ រួមមាន ៖

- វិធីដែលឪពុកម្តាយនឹងចែករំលែកការទទួលខុសត្រូវក្នុងការធ្វើជាឪពុកម្តាយ និងប្រឹក្សាយោបល់អំពីការសម្រេចចិត្តនានា (ដូចជាសាលាមួយណាដែលកូននឹង ចូលរៀនជាដើម)
- នរណាម្នាក់ដែលកូននឹងរស់នៅជាមួយ
- ពេលវេលាដែលកូននឹងចំណាយនៅជាមួយឪពុកម្តាយនីមួយៗ
- ពេលវេលាដែលកូននឹងចំណាយនៅជាមួយអ្នកដទៃទៀត ដូចជាដីដូនដីតាជាដើម
- វិធីដែលកូននឹងប្រាស្រ័យទាក់ទងជាមួយឪពុកម្តាយនីមួយៗ ឬជាមួយអ្នកដទៃទៀត (ឧទាហរណ៍ តាមរយៈទូរសព្ទ អ៊ីម៉ែល ឬសំបុត្រ)
- ការរៀបចំអ្វីខ្លះដែលត្រូវធ្វើសម្រាប់ថ្ងៃពិសេសៗ ដូចជាថ្ងៃខួបកំណើត និងថ្ងៃឈប់សម្រាកជាដើម
- ដំណើរការអ្វីខ្លះដែលអាចប្រើប្រាស់ដើម្បីផ្លាស់ប្តូរផែនការ ឬដោះស្រាយការខ្វែងគំនិតគ្នាអំពី ផែនការ
- ការថែរក្សាកូន * និង
- បញ្ហាដទៃៗទៀតអំពីទំនួលខុសត្រូវក្នុងការចិញ្ចឹមថែរក្សាកូន ឬការថែទាំ សុខុមាលភាព និងការវិវឌ្ឍរបស់កូន ។

*វិធានពិសេសនានាដែលអនុវត្ត រួមមានអាហារកិច្ចក្នុងផែនការធ្វើជាឪពុកម្តាយ (សូមមើលផែនការធ្វើជាឪពុកម្តាយ អាហារកិច្ច និង Centrelink ខាងក្រោម) ។

តើខ្ញុំអាចរួមបញ្ចូលអ្វីៗផ្សេងទៀតក្នុងផែនការធ្វើជាឪពុកម្តាយ ?

ដើម្បីឲ្យផែនការធ្វើជាឪពុកម្តាយ ស្ថិតនៅក្រោមច្បាប់គ្រួសារឆ្នាំ 1975 កិច្ចព្រមព្រៀងរបស់អ្នកត្រូវដោះស្រាយ កត្តានៃការថែទាំ សុខុមាលភាព និងការវិវឌ្ឍរបស់កូន ។

ប៉ុន្តែកិច្ចព្រមព្រៀងរបស់អ្នក អាចនៅតែជាផែនការធ្វើជាឪពុកម្តាយ ក្រោមមាត្រាច្បាប់គ្រួសារបាន ប្រសិនបើ វារួមបញ្ចូលចំណុចផ្សេងៗទៀត (ដូចជាសោធនអាហារកិច្ច ឬទ្រព្យសម្បត្តិ) ប៉ុន្តែប្រការទាំងនោះ នឹងមិនមាន លក្ខណៈអនុវត្តតាមច្បាប់ឡើយ ។ មានវិធីនានាដែលធ្វើឲ្យកិច្ចព្រមព្រៀងមានលក្ខណៈអនុវត្តតាមច្បាប់ ចំពោះបញ្ហាទាំងនេះ ដូចជាការស្នើសុំដីកាតុលាការដោយមានការព្រមព្រៀងគ្នា ។

ផែនការធ្វើជាឪពុកម្តាយ អាហារកិច្ច និង Centrelink

ការផ្លាស់ប្តូរនានាចំពោះការរៀបចំការថែទាំសម្រាប់កូនរបស់អ្នក អាចប៉ះពាល់ដល់អាហារកិច្ច ការឧបត្ថម្ភប្រាក់ ចំណូល និងការបង់ប្រាក់ជំនួយគ្រួសារ ។

ប្រសិនបើអ្នកមានផែនការធ្វើជាឪពុកម្តាយ និងអាហារកិច្ច (Child Support (CS)) នោះ សូមថតចម្លងវា មួយច្បាប់ CS អាចយកកម្រិតនៃការថែទាំរបស់អ្នកក្នុងរង្វាយតម្លៃអាហារកិច្ចរបស់អ្នក ផ្អែកតាមកម្រិតនៃការ ថែទាំដែលបានគូសបញ្ជាក់ក្នុងផែនការនោះ ។

ប្រសិនបើផែនការធ្វើជាឪពុកម្តាយរបស់អ្នក បញ្ជាក់អំពីបរិមាណនៃប្រាក់អាហារកិច្ចនោះ CS មិនអាចអនុវត្ត ផែនការនោះឡើយ លុះត្រាតែវាជាកិច្ចព្រមព្រៀងអាហារកិច្ចដែលមានសុពលភាព ហើយអ្នក ឬឪពុក/ម្តាយ ម្ខាងទៀត ស្នើសុំឲ្យ CS ទទួលយកវា ។

មានលក្ខខណ្ឌមួយចំនួនដែលត្រូវបំពេញមុនពេល CS អាចទទួលយកកិច្ចព្រមព្រៀងស្តីពីអាហារកិច្ចបាន ។ ឧទាហរណ៍ឪពុកម្តាយដែលព្រមព្រៀងគ្នាលើអាហារកិច្ច ដែលមានចំនួនតិចជាងបរិមាណដែលបានវាយតម្លៃ តាមរូបមន្តនៃអាហារកិច្ច អាចធ្វើដូច្នោះបាន ឲ្យតែពួកគេទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ ។

ប្រភេទកិច្ចព្រមព្រៀងដែលអ្នកធ្វើឡើង និងបរិមាណនៃអាហារកិច្ច ដែលអ្នកយល់ព្រមបង់ ឬទទួលយក អាច ប៉ះពាល់ដល់សិទ្ធិទទួលបានអត្ថប្រយោជន៍ពន្ធគ្រួសារ ផ្នែក A (Family Tax Benefit Part A) ពាក់ព័ន្ធនឹងអាហារកិច្ច ។ បរិមាណអត្ថប្រយោជន៍ពន្ធគ្រួសារផ្នែក A ដែលអ្នកទទួលបាន គឺផ្អែកលើរូបមន្ត រង្វាយតម្លៃរបស់ CS មិនមែនផ្អែកលើកិច្ចព្រមព្រៀងស្តីពីអាហារកិច្ចឡើយ ។

ដើម្បីទទួលជំនួយ និងព័ត៌មាន សូមទាក់ទងមកកាន់ ៖

- ផ្នែកអាហារកិច្ច (Child Support) តាមរយៈលេខ 131 272 ឬចូលទៅកាន់គេហទំព័រ www.humanservices.gov.au/customer/dhs/child-support
- មជ្ឈមណ្ឌល Centrelink (ខ្សែទូរសព្ទទំនាក់ទំនងឪពុកម្តាយ និងគ្រួសារ) តាមរយៈលេខ 136 150 ឬចូលទៅកាន់គេហទំព័រ www.humanservices.gov.au/customer/themes/families

បញ្ហាផ្សេងៗទៀតដែលត្រូវពិចារណា ពេលធ្វើផែនការរបស់អ្នក

ពេលផែនការរបស់អ្នក អ្នកត្រូវពិចារណាអំពីព័ត៌មានដែលមានក្នុងខិតប័ណ្ណផ្សព្វផ្សាយនេះ រួមទាំងផលវិបាក ផ្នែកច្បាប់នៃការបង្កើតផែនការចិញ្ចឹមថែរក្សាកូន ។ អ្នកអាចនឹងយល់ឃើញថា វាមានប្រយោជន៍ក្នុងការរួម បញ្ចូលលក្ខខណ្ឌនានាទៅក្នុងផែនការធ្វើជាឪពុកម្តាយរបស់អ្នក នូវចំណុចដែលមានរៀបរាប់ខាងក្រោម (សូម មើលចំណុចថាតើអ្វីខ្លះអាចត្រូវបានរួមបញ្ចូលក្នុងផែនការចិញ្ចឹមថែរក្សាកូន ?) ។

អ្នកអាចយល់ឃើញថាវាមានប្រយោជន៍ក្នុងការរួមបញ្ចូល នីតិវិធីនានាក្នុងផែនការរបស់អ្នកសម្រាប់ដោះស្រាយ វិវាទពាក់ព័ន្ធនឹងលក្ខខណ្ឌនៃផែនការរបស់អ្នក ឬសម្រាប់កែប្រែផែនការនោះ ប្រសិនបើចាំបាច់ ឬស្ថានភាព របស់កូនអ្នកផ្លាស់ប្តូរ នៅពេលពួកគេធំឡើង (ឧទាហរណ៍ ពេលកូនចាប់ផ្តើមចូលរៀននៅថ្នាក់បឋមសិក្សា ឬមធ្យមសិក្សា) ។

ពេលធ្វើការសម្រេចចិត្តថាតើអ្វីខ្លះត្រូវរួមបញ្ចូលក្នុងផែនការរបស់អ្នកនោះ មានបញ្ហាសំខាន់ៗជាច្រើនដែល អ្នកត្រូវពិចារណា ។ ប្រសិនបើឪពុកម្តាយមិនអាចព្រមព្រៀងគ្នាពាក់ព័ន្ធនឹងកូនរបស់ពួកគេ ហើយសម្រេច ចិត្តឡើងតុលាការនោះ តុលាការក៏នឹងត្រូវតម្រូវឲ្យពិចារណាអំពីបញ្ហាទាំងនេះផងដែរ នៅពេលធ្វើដីកាបង្គាប់ ឲ្យធ្វើជាឪពុកម្តាយ ។ បញ្ហាទាំងនេះមានចែងដូចខាងក្រោម ។

ផលប្រយោជន៍ល្អបំផុតសម្រាប់កូន

ពេលអ្នកសម្រេចចិត្តនានាពាក់ព័ន្ធនឹងកូនរបស់អ្នក តម្រូវការរបស់ពួកគេគឺជាអាទិភាពទីមួយ ហើយចំណុចសំខាន់បំផុតដែលអ្នកត្រូវពិចារណា គឺអ្វីខ្លះដែលល្អបំផុតសម្រាប់កូនអ្នក។ កុមារមានសិទ្ធិស្គាល់ទាំងឪពុកនិងម្តាយរបស់ពួកគេ ហើយមានសិទ្ធិទទួលបានការការពារពីការធ្វើបាប។ ប៉ុន្តែសុវត្ថិភាពរបស់កូនរបស់អ្នក ត្រូវតែជាអាទិភាពទីមួយ ពេលអ្នកពិចារណាអំពីអត្ថប្រយោជន៍ល្អបំផុតរបស់កូនអ្នក។ ទាំងនេះគឺជាចំណុចសំខាន់ៗដែលត្រូវគិតគូរ។ ចំណុចដទៃៗទៀតដែលអ្នកអាចពិចារណា រួមមានការយល់ឃើញនានាដែលកុមារបានសម្តែងបញ្ចេញ ទំនាក់ទំនងរបស់កូនជាមួយទាំងឪពុក-ម្តាយ ព្រមទាំងជាមួយមនុស្សដទៃទៀតដែលសំខាន់ចំពោះពួកគេ (ដូចជា ដីដូនដីតារបស់គេ) និងការលំបាកនានាដែលអាចកើតមានជាក់ស្តែង។

ការចែករំលែកស្នើគ្នាក្នុងការទទួលខុសត្រូវលើការធ្វើជាឪពុកម្តាយ

លើកលែងតែក្នុងករណីដែលមានបញ្ហានៃអំពើហិង្សា ឬការរំលោភបំពាន ច្បាប់ធ្វើសេចក្តីសន្និដ្ឋានថា វាជាអត្ថប្រយោជន៍ល្អបំផុតរបស់កូន ដោយឪពុកម្តាយត្រូវមានការចែករំលែកស្នើគ្នាក្នុងការទទួលខុសត្រូវលើការធ្វើជាឪពុកម្តាយ។ នេះមិនមែនមានន័យថា កូនគប្បីចំណាយពេលជាមួយឪពុក-ម្តាយនីមួយៗស្មើគ្នានោះទេ។ ផ្ទុយទៅវិញ ការចែករំលែកស្នើគ្នាក្នុងការទទួលខុសត្រូវលើការធ្វើជាឪពុកម្តាយ មានន័យថាទាំងឪពុកនិងម្តាយមានតួនាទីស្នើគ្នាក្នុងការសម្រេចចិត្តទៅលើបញ្ហាធំៗរយៈពេលវែង ដែលប៉ះពាល់ដល់កូនរបស់ពួកគេដូចជាការថែទាំសុខភាព និងការសិក្សាជាដើម។

ប្រសិនបើអ្នកព្រមព្រៀងធ្វើការចែករំលែកការទទួលខុសត្រូវក្នុងការធ្វើជាឪពុកម្តាយ អ្នកនឹងត្រូវប្រឹក្សាយោបល់ជាមួយគ្នា ហើយខិតខំប្រឹងប្រែងធ្វើការសម្រេចចិត្តរួមគ្នា អំពីបញ្ហាអនាគតយូរអង្វែងទាំងនេះ។ ប៉ុន្តែពេលកូនកំពុងចំណាយពេលជាមួយអ្នក ជាធម្មតា អ្នកនឹងមិនចាំបាច់ប្រឹក្សាយោបល់លើការសម្រេចចិត្តទៅលើកិច្ចការនានា ដូចជាការញ៉ាំ ឬការស្លៀកពាក់របស់កូនឡើយ ព្រោះជាធម្មតា កិច្ចការទាំងនេះមិនមែនជាបញ្ហាធំៗរយៈពេលវែងឡើយ។

អ្នកអាចយល់ឃើញថា វាមានសារៈប្រយោជន៍ក្នុងការរួមបញ្ចូលដំណើរការណាមួយទៅក្នុងផែនការរបស់អ្នក អំពីវិធីដែលអ្នកនឹងប្រឹក្សាយោបល់ជាមួយគ្នា នៅពេលអ្នកត្រូវការធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងបញ្ហាអនាគតយូរអង្វែងនានា។

ពេលវេលាស្មើគ្នា

ប្រសិនបើការចំណាយពេលវេលាស្មើគ្នារបស់កូនជាមួយឪពុកម្តាយម្នាក់ៗ អាចអនុវត្តបានដោយសមស្រប និងស្ថិតក្នុងអត្ថប្រយោជន៍ល្អបំផុតរបស់កូន អ្នកអាចពិចារណាធ្វើការរៀបចំបែបនេះ (ឧទាហរណ៍ កូនចំណាយពេលមួយសប្តាហ៍ជាមួយអ្នក និងសប្តាហ៍បន្ទាប់ជាមួយឪពុកម្តាយម្ខាងទៀត) ។

តើពាក្យថា “អាចអនុវត្តបានដោយសមស្រប” មានន័យដូចម្តេច ?

អ្នកត្រូវពិចារណាថាតើអាចធ្វើការរៀបចំបែបនេះសម្រាប់កូនរបស់អ្នក ដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់អ្នកបានដែរឬទេ ។ អ្វីៗផ្សេងទៀតដែលអ្នកអាចគិតគូរដល់រួមមាន ៖

- តើអ្នកនិងឪពុកម្តាយម្ខាងទៀត រស់នៅឆ្ងាយពីគ្នាប៉ុណ្ណា ?
- លទ្ធភាពរបស់អ្នក និងឪពុកម្តាយម្ខាងទៀត ក្នុងការអនុវត្តការរៀបចំបែបនេះ (ឧទាហរណ៍ តើអ្នកធ្វើការនៅម៉ោងណាខ្លះ ហើយអ្នករស់នៅក្បែរសាលារៀនរបស់កូនអ្នកប៉ុណ្ណា)
- តើអ្នកនិងឪពុកម្តាយម្ខាងទៀត ប្រាស្រ័យទាក់ទងគ្នាបានល្អកម្រិតណា ហើយអាចដោះស្រាយបញ្ហានានាដែលកើតឡើងពីការរៀបចំនេះបានកម្រិតណា ហើយ
- ឥទ្ធិពលនៃការរៀបចំនេះ នឹងមានចំពោះកូនអ្នកបានកម្រិតណា ។

ពេលវេលាដ៏មានន័យ និងមានសារៈសំខាន់

បើការចំណាយពេលវេលាស្មើគ្នារបស់កូនជាមួយអ្នកទាំងពីរ មិនសមស្របនោះ អ្នកអាចពិចារណាការរៀបចំមួយ ដែលអាចឲ្យទាំងឪពុកនិងម្តាយចំណាយពេលដ៏មានន័យ និងមានសារៈសំខាន់ជាមួយកូន ឲ្យតែការរៀបចំនេះមានលក្ខណៈអាចអនុវត្តដោយសមស្រប និងដោយស្ថិតក្នុងអត្ថប្រយោជន៍ល្អបំផុតរបស់កូន ។

តើពេលវេលាដ៏មានន័យ និងមានសារៈសំខាន់ជាអ្វី ?

វាសំដៅដល់ការចំណាយពេលវេលារបស់កូនជាមួយទាំងឪពុកនិងម្តាយនៅចុងសប្តាហ៍ ថ្ងៃឈប់សម្រាក និងថ្ងៃធម្មតា និងក្នុងពេលយប់ចម្រុះគ្នា ។ មានន័យថាទាំងឪពុកនិងម្តាយ ចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃរបស់កូន

ព្រមទាំងចែករំលែកនូវឱកាសពិសេសៗ (ដូចជា ថ្ងៃខួបកំណើត) និងកម្មវិធីដ៏មានសារៈសំខាន់ (ដូចជា អាពាហ៍ពិពាហ៍) ។

តើភាពលំបាកនៅក្នុងការអនុវត្តផែនការធ្វើជាឪពុកម្តាយ ជាអ្វី?

ប្រសិនបើឪពុកម្តាយ មានបញ្ហាលំបាកក្នុងការអនុវត្តតាមផែនការធ្វើជាឪពុកម្តាយ ដែលពួកគេមិនអាចដោះស្រាយបានតាមរយៈកិច្ចព្រមព្រៀងជាមួយឪពុកម្តាយម្ខាងទៀតនោះ នៅមានសេវាកម្មជាច្រើនទៀតដែលអាចជួយបាន ដូចជាសេវាដំណោះស្រាយវិវាទ និងការប្រឹក្សាយោបល់ជាដើម ។ ឧទាហរណ៍ ដោយមានជំនួយពីអ្នកជំនាញ អ្នកអាចផ្លាស់ប្តូរកិច្ចព្រមព្រៀងដែលមានស្រាប់ ឬធ្វើផែនការធ្វើជាឪពុកម្តាយថ្មីមួយ ។

សូមទាក់ទងទៅកាន់ខ្សែទូរសព្ទសេវាប្រឹក្សាអំពីទំនាក់ទំនងគ្រួសារ តាមរយៈទូរសព្ទលេខ 1800 050 321 ដើម្បីទទួលបានព័ត៌មាន និងការប្រឹក្សាយោបល់ រួមទាំងការបញ្ជូនបន្តទៅសេវានានានៅក្នុងមូលដ្ឋានរបស់អ្នកដែលអាចជួយអ្នកបាន ដូចជាមជ្ឈមណ្ឌលទំនាក់ទំនងគ្រួសារជាដើម ។

ត្រូវការជំនួយដើម្បីបង្កើតផែនការធ្វើជាឪពុកម្តាយ ឬទេ ?

មានសេវាជាច្រើនដែលអាចស្វែងរកបានដើម្បីជួយដល់ឪពុកម្តាយសម្រេចបាននូវកិច្ចព្រមព្រៀងទាក់ទងនឹងកូនរបស់ពួកគេ ដូចជាសេវាប្រឹក្សាយោបល់និងសេវាដោះស្រាយវិវាទជាដើម ។ សេវាទាំងអស់នេះផ្តល់ជូនដោយអង្គការជាច្រើន រួមទាំង មជ្ឈមណ្ឌលទំនាក់ទំនងគ្រួសារផងដែរ ។ ខ្សែទូរសព្ទប្រឹក្សាអំពីទំនាក់ទំនងគ្រួសារ អាចផ្តល់ព័ត៌មាន ដំបូន្មាន និងការបញ្ជូនបន្តទៅកាន់សេវានានានៅក្នុងតំបន់មូលដ្ឋានរបស់អ្នក ។ សេវាទំនាក់ទំនងគ្រួសារតាមប្រព័ន្ធអ៊ីនធឺណិត ក៏អាចផ្តល់ព័ត៌មានដែលទាក់ទងមួយចំនួនផងដែរ ។

តើត្រូវការព័ត៌មានបន្ថែមដែរឬទេ ?

ព័ត៌មានអំពីការរៀបចំបង្កើតផែនការធ្វើជាឪពុកម្តាយ អាចទទួលបានតាមរយៈ ៖

- ខ្សែទូរសព្ទប្រឹក្សាអំពីទំនាក់ទំនងគ្រួសារ **1800 050 321**
- មជ្ឈមណ្ឌលទំនាក់ទំនងគ្រួសារ និងសេវាដោះស្រាយវិវាទក្នុងគ្រួសារ (សូមទូរសព្ទទៅកាន់លេខ 1800 050 321 ដើម្បីស្វែងរកសេវានានាដែលស្ថិតនៅជិតអ្នក) និង

- សេវាទំនាក់ទំនងគ្រួសារតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈគេហទំព័រ
www.familyrelationships.gov.au